



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ...៣១៨.....សហវ. ២២៣

ប្រកាស

ស្តីពី

**ការដោះស្រាយបណ្តឹងតវ៉ាតាមនីតិវិធីនៃការព្រមព្រៀងទៅវិញទៅមក
ក្រោមកិច្ចព្រមព្រៀងស្តីពីការប្រកួតប្រជែងការយកទទួលបានត្រួតគ្នា**

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសារពើពន្ធ និងវិសោធនកម្មជាបន្តបន្ទាប់
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៧/០២២ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖ (១) កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង

រដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ
ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល (២) កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង
រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំ
ពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល (៣) កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង
រដ្ឋាភិបាលនៃព្រះចៅស៊ុលតង់និងយ៉ាងឌីរីកូននៃប្រទេសព្រុយណេដារូសាឡីម ស្តីពីការចៀសវាងការយកពន្ធ
ត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល (៤) កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល
នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការ
បង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង
ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នាជាបន្តបន្ទាប់

- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ
នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ
៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិង
ហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ១៤៧០ សហវ.ប្រក ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្តីពីវិធាននិងនីតិវិធីនៃការ
ដោះស្រាយបណ្តឹងតវ៉ាពន្ធដារ នៅអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

ប្រការ ១.- គោលបំណង

ប្រកាសនេះ មានគោលបំណងកំណត់អំពីយន្តការដោះស្រាយបណ្តឹងតវ៉ាតាមនីតិវិធីនៃការព្រមព្រៀងទៅវិញទៅមក
ក្រោមកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។

ប្រការ ២.- វិសាលភាព

ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះអ្នកជាប់ពន្ធជានិវាសនជនកម្ពុជា និងនិវាសនជននៃរដ្ឋភាគីនៃកិច្ច-
ព្រមព្រៀង ស្របតាមកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា។

ប្រការ ៣.- និយមន័យ

សម្រាប់គោលដៅនៃប្រកាសនេះ និយមន័យនៃបច្ចេកសព្ទត្រូវបានកំណត់ដូចខាងក្រោម៖



១- ពាក្យ “នីតិវិធីនៃការព្រមព្រៀងទៅវិញទៅមក” សំដៅដល់ ដំណើរការនៃការដោះស្រាយបណ្តឹងតវ៉ា តាមរយៈ អាជ្ញាធរមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋភាគីនៃកិច្ចព្រមព្រៀង ដែលពាក់ព័ន្ធ នឹងការយកពន្ធត្រួតគ្នា ភាពមិនស៊ីចង្វាក់គ្នាក្នុងការបកស្រាយ និងការអនុវត្តកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធ ត្រួតគ្នា។

២- ពាក្យ “និវាសនជនកម្ពុជា” សំដៅដល់ អ្នកជាប់ពន្ធជានិវាសនជនកម្ពុជា និងជនជាតិខ្មែរ ស្របតាមបទប្បញ្ញត្តិ នៃកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា។

៣- ពាក្យ “កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា” សំដៅដល់ កិច្ចព្រមព្រៀងស្តីពីការចៀសវាងការ យកពន្ធត្រួតគ្នា និងការបង្ការការគេចវេចពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ឬកិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយក ពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេចពន្ធ និងការចៀសវាងពន្ធ រវាងរាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋភាគីនៃកិច្ចព្រមព្រៀងដែលចូលជាធរមាន។

៤- ពាក្យ “រដ្ឋភាគីនៃកិច្ចព្រមព្រៀង” សំដៅដល់ ប្រទេស ឬរដ្ឋភាគី ឬយុត្តាធិការនៃកិច្ចព្រមព្រៀងដែលអនុវត្ត កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នាជាមួយព្រះរាជាណាចក្រកម្ពុជា។

៥- ពាក្យ “អាជ្ញាធរមានសមត្ថកិច្ច” សម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅដល់ អគ្គនាយកដ្ឋានពន្ធដារដែល ជាតំណាងពេញសិទ្ធិរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់អនុវត្តនីតិវិធីនៃការព្រមព្រៀងទៅវិញទៅមក ក្នុងការ ដោះស្រាយបណ្តឹងតវ៉ា ក្រោមកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា។

បច្ចេកសព្ទដែលមិនបានកំណត់និយមន័យនៅក្នុងប្រកាសនេះ ត្រូវមានអត្ថន័យដូចបានកំណត់ក្នុងកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នាជាធរមាន។

ប្រការ ៤.- សិទ្ធិនិយាយពេលកំណត់នៃការដាក់ពាក្យស្នើសុំ

១- អ្នកជាប់ពន្ធនិវាសនជននៃរដ្ឋភាគីនៃកិច្ចព្រមព្រៀងទាំងពីរ ដែលអនុលោមតាមបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា អាចដាក់ពាក្យស្នើសុំដោះស្រាយបណ្តឹងតវ៉ាតាមនីតិវិធីនៃការព្រមព្រៀងទៅវិញ ទៅមក មកអាជ្ញាធរមានសមត្ថកិច្ច ប្រសិនបើអ្នកជាប់ពន្ធយល់ឃើញថាការអនុវត្តរបស់រដ្ឋភាគីនៃកិច្ចព្រមព្រៀងម្ខាង ឬ ទាំងសងខាងបង្កឱ្យ ឬនឹងបង្កឱ្យមានការយកពន្ធ ដែលមិនអនុលោមតាមបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងស្តីពីការចៀសវាង ការយកពន្ធត្រួតគ្នានេះ។

២- អ្នកជាប់ពន្ធនិវាសនជននៃរដ្ឋភាគីនៃកិច្ចព្រមព្រៀងទាំងពីរ មានសិទ្ធិដាក់ពាក្យស្នើសុំដោះស្រាយបណ្តឹងតវ៉ា តាមនីតិវិធីនៃការព្រមព្រៀងទៅវិញទៅមក មកអាជ្ញាធរមានសមត្ថកិច្ចក្នុងរយៈពេល ៣ឆ្នាំ គិតចាប់ពីថ្ងៃជូនដំណឹងលើក ដំបូងអំពីការកំណត់ពន្ធនិងសេចក្តីសម្រេចនានា ដែលមិនអនុលោមតាមបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងស្តីពីការចៀសវាង ការយកពន្ធត្រួតគ្នា។

ប្រការ ៥.- ពាក្យស្នើសុំដោះស្រាយបណ្តឹងតវ៉ា

ពាក្យស្នើសុំ ត្រូវធ្វើជាលាយលក្ខណ៍អក្សរ ជាភាសាខ្មែរ និងចុះហត្ថលេខាដោយអ្នកជាប់ពន្ធ ឬអ្នកតំណាងស្របច្បាប់ មកអាជ្ញាធរមានសមត្ថកិច្ច ដោយត្រូវមានព័ត៌មាន និងឯកសារដូចខាងក្រោម៖

- ក- ឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទនិងសារអេឡិចត្រូនិក សកម្មភាពអាជីវកម្ម និងលេខអត្តសញ្ញាណកម្មសារពើពន្ធរបស់អ្នកជាប់ពន្ធ ដែលស្នើសុំដោះស្រាយបណ្តឹងតវ៉ាតាមនីតិវិធីនៃការព្រមព្រៀងទៅវិញទៅមក
- ខ- ឈ្មោះអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋភាគីនៃកិច្ចព្រមព្រៀងដែលពាក់ព័ន្ធ
- គ- អ្នកជាប់ពន្ធត្រូវលើកយក និងបកស្រាយនូវមាត្រាណាមួយដែលមានចែងក្នុងកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា ដែលអ្នកជាប់ពន្ធអះអាងថា ប្រទេសកម្ពុជា ឬរដ្ឋភាគីនៃកិច្ចព្រមព្រៀងម្ខាងទៀត អនុវត្តមិនត្រឹមត្រូវដោយភ្ជាប់មកជាមួយនូវឯកសារគាំទ្រ
- ឃ- ការិយបរិច្ឆេទនៃការកំណត់ពន្ធ ចំនួនប្រាក់ពន្ធលើប្រាក់ចំណូល និងចំនួនប្រាក់ពន្ធដែលត្រូវតវ៉ា (ប្រសិនបើមាន)
- ង- ទំនាក់ទំនងរវាងអ្នកជាប់ពន្ធ ដែលបានដាក់ពាក្យស្នើសុំដោះស្រាយបណ្តឹងតវ៉ាតាមនីតិវិធីនៃការព្រមព្រៀងទៅវិញទៅមក និងអ្នកជាប់ពន្ធផ្សេងទៀតដែលពាក់ព័ន្ធនឹងរដ្ឋភាគីនៃកិច្ចព្រមព្រៀង។ អ្នកជាប់ពន្ធត្រូវជូនដំណឹងមកអាជ្ញាធរមានសមត្ថកិច្ច អំពីការផ្លាស់ប្តូរណាមួយចំពោះទំនាក់ទំនងនេះ បន្ទាប់ពីការដាក់ពាក្យស្នើសុំ (ប្រសិនបើមាន)
- ច- ប្រវត្តិនៃបណ្តឹងតវ៉ាពាក់ព័ន្ធនឹងពាក្យស្នើសុំដែលអ្នកជាប់ពន្ធជាប់បានអនុវត្តតាមនីតិវិធីក្នុងស្រុក ឬនីតិវិធីដទៃទៀត ដូចជាបណ្តឹងតវ៉ាទៅអាជ្ញាធរមានសមត្ថកិច្ច គណៈកម្មាធិការដោះស្រាយវិវាទសារពើពន្ធ ឬតុលាការដែលមាននៅតាមរដ្ឋភាគីនៃកិច្ចព្រមព្រៀង (ប្រសិនបើមាន)
- ឆ- ច្បាប់ចម្លងលិខិតជូនដំណឹងស្តីពីការកំណត់ពន្ធឡើងវិញ លិខិតទារបំណុលពន្ធ និងសេចក្តីសម្រេចនានាពាក់ព័ន្ធនឹងកម្មវត្ថុនៃការស្នើសុំ (ប្រសិនបើមាន)
- ជ- ប្រវត្តិនៃការដាក់ពាក្យស្នើសុំដោះស្រាយបណ្តឹងតវ៉ាតាមនីតិវិធីនៃការព្រមព្រៀងទៅវិញទៅមក ទៅរដ្ឋភាគីនៃកិច្ចព្រមព្រៀងណាមួយ (ប្រសិនបើមាន)
- ឈ- ច្បាប់ចម្លងសេចក្តីសម្រេចនានា ឬការព្រមព្រៀងដែលបានសម្រេចជាមួយអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋភាគីនៃកិច្ចព្រមព្រៀង ដែលអាចប៉ះពាល់ដល់ដំណើរការនៃការដោះស្រាយបណ្តឹងតវ៉ាតាមនីតិវិធីនៃការព្រមព្រៀងទៅវិញទៅមក (ប្រសិនបើមាន)
- ញ- ឯកសារពាក់ព័ន្ធផ្សេងទៀត។

ប្រការ ៦.- ដំណើរការដោះស្រាយបណ្តឹងតវ៉ា

១- អាជ្ញាធរមានសមត្ថកិច្ចនឹងពិនិត្យពាក្យស្នើសុំតាមលក្ខខណ្ឌដូចខាងក្រោម មុននឹងដំណើរការដោះស្រាយបណ្តឹងតវ៉ាតាមនីតិវិធីនៃការព្រមព្រៀងទៅវិញទៅមក៖

- ក- អ្នកជាប់ពន្ធជាជនសន្តិសុខកម្ពុជា ឬនិវាសនជននៃរដ្ឋភាគីនៃកិច្ចព្រមព្រៀង អនុលោមតាមបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា
- ខ- មានអង្គហេតុច្បាស់លាស់ ដែលបង្ហាញថាសកម្មភាពនៃរដ្ឋភាគីនៃកិច្ចព្រមព្រៀងម្ខាង ឬទាំងសងខាងបង្កឱ្យ ឬនឹងបង្កឱ្យមានការយកពន្ធ ដោយមិនអនុលោមតាមកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា
- គ- ពាក្យស្នើសុំត្រូវបានធ្វើជាលាយលក្ខណ៍អក្សរ និងក្នុងរយៈពេល ៣ឆ្នាំ គិតចាប់ពីថ្ងៃជូនដំណឹងលើកដំបូងអំពីការកំណត់ពន្ធ ឬសេចក្តីសម្រេចនានា ដែលមិនអនុលោមតាមបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា។

២- អាជ្ញាធរមានសមត្ថកិច្ចអាចស្នើសុំឱ្យអ្នកជាប់ពន្ធផ្តល់នូវឯកសារចាំបាច់បន្ថែមដូចមានចែងក្នុងកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា។ ក្នុងករណីដែលអ្នកជាប់ពន្ធមិនបានផ្តល់នូវឯកសារចាំបាច់ទាន់ពេលវេលាអាជ្ញាធរមានសមត្ថកិច្ចមានសិទ្ធិបដិសេធពាក្យស្នើសុំ និងជូនដំណឹងទៅអ្នកជាប់ពន្ធជាជាលាយលក្ខណ៍អក្សរដោយបញ្ជាក់អំពីមូលហេតុនៃការបដិសេធពាក្យស្នើសុំនេះ។

៣- អាជ្ញាធរមានសមត្ថកិច្ចនឹងដំណើរការដោះស្រាយបណ្តឹងតវ៉ា តាមនីតិវិធីនៃការព្រមព្រៀងទៅវិញទៅមកបន្ទាប់ពីពាក្យស្នើសុំបានបំពេញលក្ខខណ្ឌដូចមានចែងក្នុងកថាខណ្ឌ ១ នៃប្រការនេះ ដូចខាងក្រោម៖

- ក- ពិនិត្យនិងវាយតម្លៃលើលទ្ធភាពដោះស្រាយបណ្តឹងតវ៉ានៃការកំណត់ពន្ធ ឬសេចក្តីសម្រេចនានាដែលមិនអនុលោមតាមបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា ជាឯកភាគី។ ក្នុងករណីនេះអាជ្ញាធរមានសមត្ថកិច្ច ត្រូវតែសម្រួលការកំណត់ពន្ធឡើងវិញ និងជូនដំណឹងទៅអ្នកជាប់ពន្ធ
- ខ- ប្រសិនបើមិនអាចដោះស្រាយជាឯកភាគីបាន អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការស្នើសុំចរចាតាមនីតិវិធីនៃការព្រមព្រៀងទៅវិញទៅមក មកអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋភាគីនៃកិច្ចព្រមព្រៀង ដើម្បីចាប់ផ្តើមការដោះស្រាយបណ្តឹងតវ៉ាតាមនីតិវិធីនៃការព្រមព្រៀងទៅវិញទៅមក។ អាជ្ញាធរមានសមត្ថកិច្ចនឹងជូនដំណឹងដល់អ្នកជាប់ពន្ធ អំពីការចាប់ផ្តើមនីតិវិធីនៃការព្រមព្រៀងទៅវិញទៅមកផងដែរ។

ប្រការ ៧.- តួនាទីរបស់អ្នកជាប់ពន្ធ

ក្នុងការដោះស្រាយបណ្តឹងតវ៉ាតាមនីតិវិធីនៃការព្រមព្រៀងទៅវិញទៅមក អ្នកជាប់ពន្ធមានតួនាទីដូចខាងក្រោម៖

១- ដាក់ពាក្យស្នើសុំដោះស្រាយបណ្តឹងតវ៉ាតាមនីតិវិធីនៃការព្រមព្រៀងទៅវិញទៅមក

២- ផ្តល់ព័ត៌មានដែលមានលក្ខណៈពេញលេញ និងត្រឹមត្រូវដើម្បីឱ្យដំណើរការដោះស្រាយបណ្តឹងតវ៉ាតាមនីតិវិធីនៃការព្រមព្រៀងទៅវិញទៅមកប្រកបដោយប្រសិទ្ធភាព

៣- ផ្តល់ឯកសារពាក់ព័ន្ធបន្ថែមតាមការតម្រូវរបស់អាជ្ញាធរមានសមត្ថកិច្ច

៤- អាចដកពាក្យស្នើសុំជាលាយលក្ខណ៍អក្សរ ដោយមានបញ្ជាក់អំពីមូលហេតុច្បាស់លាស់ មុនពេលឈានទៅដល់លទ្ធផលសម្រេចនៃការព្រមព្រៀងទៅវិញទៅមក។ អាជ្ញាធរមានសមត្ថកិច្ចនឹងជូនដំណឹងទៅអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋភាគីនៃកិច្ចព្រមព្រៀងអំពីការស្នើសុំដកពាក្យស្នើសុំរបស់អ្នកជាប់ពន្ធ។

ប្រការ ៨.- ការជូនដំណឹងស្តីពីលទ្ធផលការដោះស្រាយបណ្តឹងតវ៉ា

អាជ្ញាធរមានសមត្ថកិច្ចនឹងជូនដំណឹងជាលាយលក្ខណ៍អក្សរដល់អ្នកជាប់ពន្ធ អំពីលទ្ធផលនៃការដោះស្រាយបណ្តឹងតវ៉ាតាមនីតិវិធីនៃការព្រមព្រៀងទៅវិញទៅមក នៅពេលដែលរដ្ឋភាគីនៃកិច្ចព្រមព្រៀងទាំងពីរបានឯកភាព និងចុះហត្ថលេខា។

ក្នុងរយៈពេល ៣០ ថ្ងៃ បន្ទាប់ពីទទួលបានលិខិតជូនដំណឹងស្តីពីលទ្ធផលនៃការដោះស្រាយបណ្តឹងតវ៉ាតាមនីតិវិធីនៃការព្រមព្រៀងទៅវិញទៅមក ប្រសិនបើអ្នកជាប់ពន្ធយល់ស្របនឹងលទ្ធផលនៃការដោះស្រាយបណ្តឹងតវ៉ាតាមនីតិវិធីនៃការព្រមព្រៀងទៅវិញទៅមក អាជ្ញាធរមានសមត្ថកិច្ចនឹងអនុវត្តតាមលទ្ធផលនៃការដោះស្រាយបណ្តឹងតវ៉ាតាមនីតិវិធីនៃការព្រមព្រៀងទៅវិញទៅមក។ ករណីដែលអ្នកជាប់ពន្ធមិនយល់ស្របនឹងលទ្ធផលនៃការដោះស្រាយបណ្តឹងតវ៉ាតាមនីតិវិធីនៃការព្រមព្រៀងទៅវិញទៅមក អ្នកជាប់ពន្ធមានសិទ្ធិបន្តការតវ៉ាតាមនីតិវិធីក្នុងស្រុក។

ប្រការ ៩.- ការបញ្ចប់ដំណើរការដោះស្រាយបណ្តឹងតវ៉ា

១- អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាមានសិទ្ធិស្នើសុំ ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋភាគីនៃកិច្ចព្រមព្រៀងម្ខាងទៀត ដើម្បីបញ្ចប់ដំណើរការដោះស្រាយបណ្តឹងតវ៉ាតាមនីតិវិធីនៃការព្រមព្រៀងទៅវិញទៅមក ក្នុងលក្ខខណ្ឌដូចខាងក្រោម៖

- ក- កម្មវត្ថុនៃការស្នើសុំ មិនស្ថិតក្រោមវិសាលភាពនៃកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នាជាធរមាន
- ខ- ពាក្យស្នើសុំ ឬឯកសារយោងដែលបានភ្ជាប់មានព័ត៌មានមិនត្រឹមត្រូវ
- គ- អ្នកជាប់ពន្ធមិនបានផ្តល់ជូនឯកសារចាំបាច់ ឬមិនតាមពេលវេលាកំណត់មកដល់អាជ្ញាធរមានសមត្ថកិច្ច
- ឃ- អ្នកជាប់ពន្ធមិនទទួលយកការដោះស្រាយ ដែលស្នើឡើងដោយអាជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋភាគីនៃកិច្ចព្រមព្រៀងទាំងសងខាង
- ង- អាជ្ញាធរមានសមត្ថកិច្ចមិនអាចឈានទៅរកដំណោះស្រាយរួមលើការស្នើសុំ
- ច- ហេតុផលដទៃទៀត។

២- អាជ្ញាធរមានសមត្ថកិច្ចនឹងជូនដំណឹងទៅអ្នកជាប់ពន្ធស្តីពីការបញ្ចប់ដំណើរការដោះស្រាយបណ្តឹងតវ៉ា តាមនីតិវិធីនៃការព្រមព្រៀងទៅវិញទៅមក បន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋាភិបាលនៃកិច្ចព្រមព្រៀងបានទទួលយកសំណើសុំបញ្ចប់ ដូចមានចែងនៅក្នុងកថាខណ្ឌ១ នៃប្រការនេះ។

ប្រការ ១០.- ទំនាក់ទំនងរវាងការដោះស្រាយបណ្តឹងតវ៉ាតាមនីតិវិធីនៃការព្រមព្រៀងទៅវិញទៅមក និងតាមនីតិវិធីក្នុងស្រុក

១- ការដាក់ពាក្យស្នើសុំដោះស្រាយបណ្តឹងតវ៉ាតាមនីតិវិធីនៃការព្រមព្រៀងទៅវិញទៅមក មកអាជ្ញាធរមានសមត្ថកិច្ច នឹងមិនរឹតត្បិតសិទ្ធិរបស់អ្នកជាប់ពន្ធស្តីពីការតវ៉ាតាមនីតិវិធីក្នុងស្រុកឡើយ។

២- អ្នកជាប់ពន្ធអាចស្នើសុំដោះស្រាយបណ្តឹងតវ៉ា តាមនីតិវិធីនៃការព្រមព្រៀងទៅវិញទៅមកដំណាលគ្នាជាមួយនឹងនីតិវិធីនៃការដោះស្រាយបណ្តឹងតវ៉ាក្នុងស្រុក និងត្រូវជ្រើសយកនីតិវិធីណាមួយ ដោយត្រូវផ្អាកជាបណ្តោះអាសន្ននូវនីតិវិធីមួយទៀត ដូចខាងក្រោម៖

- ក- ករណីអ្នកជាប់ពន្ធរៀបចំសេចក្តីសម្រេចនីតិវិធីនៃការព្រមព្រៀងទៅវិញទៅមកមុន អាជ្ញាធរមានសមត្ថកិច្ចនឹងចាប់ដំណើរការការចរចាជាមួយរដ្ឋាភិបាលនៃកិច្ចព្រមព្រៀង ដើម្បីដោះស្រាយការស្នើសុំរបស់អ្នកជាប់ពន្ធ។ ប្រសិនបើអ្នកជាប់ពន្ធយល់ស្របនឹងលទ្ធផល នៃការដោះស្រាយតាមនីតិវិធីនៃការព្រមព្រៀងទៅវិញទៅមក ដូចនេះនីតិវិធីនៃការព្រមព្រៀងទៅវិញទៅមកត្រូវបានអនុវត្ត ហើយអាជ្ញាធរមានសមត្ថកិច្ចតម្រូវឱ្យអ្នកជាប់ពន្ធដកពាក្យបណ្តឹងតវ៉ាតាមនីតិវិធីក្នុងស្រុក ប៉ុន្តែប្រសិនបើអ្នកជាប់ពន្ធមិនយល់ស្របនៃការសម្រេចរបស់នីតិវិធីនៃការព្រមព្រៀងទៅវិញទៅមក អ្នកជាប់ពន្ធអាចបន្តនីតិវិធីបណ្តឹងតវ៉ាក្នុងស្រុក។
- ខ- ករណីអ្នកជាប់ពន្ធរៀបចំសេចក្តីសម្រេចការដោះស្រាយបណ្តឹងតវ៉ាតាមនីតិវិធីក្នុងស្រុកមុន និងទទួលបានការសម្រេចការដោះស្រាយបណ្តឹងតវ៉ានេះ អាជ្ញាធរមានសមត្ថកិច្ចនឹងអនុវត្តតាមនីតិវិធីក្នុងស្រុកនេះ ប្រសិនបើអ្នកជាប់ពន្ធយល់ស្រប។ ប្រសិនបើអ្នកជាប់ពន្ធមិនយល់ស្រប អ្នកជាប់ពន្ធនៅតែអាចបន្តដំណើរការនីតិវិធីនៃការព្រមព្រៀងទៅវិញទៅមក លើកលែងតែសេចក្តីសម្រេចនៃការដោះស្រាយបណ្តឹងតវ៉ាជាសេចក្តីសម្រេចរបស់តុលាការ។

ប្រការ ១១.- កាតព្វកិច្ចទូទាត់បំណុលពន្ធនិងកាតព្វកិច្ចដទៃទៀត

អ្នកជាប់ពន្ធមានកាតព្វកិច្ចទូទាត់បំណុលពន្ធ និងកាតព្វកិច្ចដទៃទៀត ទោះបីជាអ្នកជាប់ពន្ធកំពុងដំណើរការនីតិវិធីនៃការព្រមព្រៀងទៅវិញទៅមកក៏ដោយ។

ប្រការ ១២.- ការអនុវត្ត

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នាយកខុទ្ទកាល័យ អគ្គលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ឬអគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និងប្រធានអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃពុធ ១៩ ខែសីហា ឆ្នាំ២០២១ ព.ស. ២៥៦៥

រាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២១

ឧបនាយករដ្ឋមន្ត្រី 

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ



អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- សាលារាជធានី-ខេត្តពាក់ព័ន្ធ
- ដូចប្រការ ១២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ